



L202301120268TD2743

ថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២៣ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៣

**សេចក្តីណែនាំ  
ស្តីពី**

**ការកែសម្រួលការអនុវត្តអាករលើតម្លៃបន្ថែម**

**ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក**

អនុលោមតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្នុងគោលបំណង ធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន អគ្គនាយកដ្ឋានពន្ធដារ សូមណែនាំដូចតទៅ៖

**I. វិសាលភាពនៃការអនុវត្តអនុក្រឹត្យលេខ ៦៥ អនក្រ.បក និងប្រកាសលេខ ៥៤២ សហវ.ប្រក**

**១- ការផ្គត់ផ្គង់ជាប់អាករ**

អនុក្រឹត្យលេខ ៦៥ អនក្រ.បក និងប្រកាសលេខ ៥៤២ សហវ.ប្រក អនុវត្តចំពោះប្រតិបត្តិការពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកដែលផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយបុគ្គលជាប់អាករដែលជាអ្នកជាប់ពន្ធអនិវាសនជន រួមបញ្ចូលទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic Platform Operator) ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា ពីក្រៅព្រះរាជាណាចក្រកម្ពុជា ដល់និវាសនជន ជាសហគ្រាសក្នុងរបបស្វ័យប្រកាស ឬ/និងរូបវន្តបុគ្គលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិករថ្នាលអេឡិចត្រូនិក សំដៅដល់អ្នកជាប់ពន្ធអនិវាសនជនដែលផ្គត់ផ្គង់សេវា ទទួលការទូទាត់ និងប្រគល់ទំនិញឌីជីថល ឬសេវាឌីជីថលជូន អ្នកទិញតាមរយៈថ្នាលអេឡិចត្រូនិកក្នុងនាមអ្នកផ្គត់ផ្គង់អនិវាសនជនតាមប្រព័ន្ធអេឡិចត្រូនិក។

ដោយឡែក សកម្មភាពឬប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលផ្គត់ផ្គង់នៅក្នុងព្រះរាជាណាចក្រ កម្ពុជាដោយអ្នកជាប់ពន្ធអនិវាសនជន មិនស្ថិតក្នុងវិសាលភាពនៃការអនុវត្តសេចក្តីណែនាំនេះទេ ប៉ុន្តែត្រូវអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

**២- ការផ្គត់ផ្គង់មិនជាប់អាករ**

ការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចមានចែង ក្នុងមាត្រា ៥៧ នៃច្បាប់ស្តីពីសារពើពន្ធ ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ។

**II. កាតព្វកិច្ច និងកិច្ចដំណើរការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ**

**១- កាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ**

យោងតាមកថាខណ្ឌ១ នៃប្រការ១១ នៃប្រកាសលេខ ៥៤២ សហវ.ប្រក អ្នកជាប់ពន្ធអនិវាសនជន ដែលបាន ផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រៅព្រះរាជាណាចក្រ- កម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តកាតព្វកិច្ច ដូចខាងក្រោម៖



L202301120268TD2743

- ក- ចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានស្រេចបាច់ក្នុងអំឡុងពេល ៣០ថ្ងៃក្រោយពីមានផលរបរបរបានស្ថានប្រចាំឆ្នាំ ចាប់ពី២៥០លានរៀល ឬរំពឹងថាមានផលរបរបរចាប់ពី ៦០លានរៀលឡើងក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបានបញ្ចប់នៅក្នុងឆ្នាំប្រតិទិនចរន្ត។
- ខ- ចំពោះអ្នកជាប់ពន្ធអនិវាសនជន ដែលមានប្រតិបត្តិការតែជាមួយសហគ្រាសបុគ្គលម្ចាស់ឬសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជា ពុំមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) នោះទេ ប៉ុន្តែសហគ្រាសបុគ្គលម្ចាស់ឬសហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនៅព្រះរាជាណាចក្រកម្ពុជាត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ។

**២- បែបបទនៃការស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ**

ការបំពេញបែបបទស្នើសុំការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ អ្នកជាប់ពន្ធអនិវាសនជនអាចប្រើប្រាស់សេវាភ្នាក់ងារសេវាកម្មពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្របសម្រួលក្នុងការចុះបញ្ជីនេះ។

ការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ អាចធ្វើតាមរយៈការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិក (E-Registration) ឬតាមរយៈការចុះបញ្ជីដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ និងអាចបំពេញបែបបទជាភាសាខ្មែរ ឬជាភាសាអង់គ្លេសដោយអនុវត្តដូចខាងក្រោម៖

**ក- ការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិក (E-Registration)**

ដើម្បីចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ អ្នកជាប់ពន្ធត្រូវអនុវត្តដូចខាងក្រោម៖

- ក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ អ្នកប្រើប្រាស់ត្រូវចុះឈ្មោះប្រើប្រាស់ប្រព័ន្ធដោយចូលទៅកាន់គេហទំព័រដែលមានអាសយដ្ឋាន <https://www.tax.gov.kh/en/e-service> ដើម្បីចុះបញ្ជីប្រើប្រាស់ប្រព័ន្ធ ដោយត្រូវវាយបញ្ចូលព័ត៌មានមួយចំនួនឱ្យបានគ្រប់គ្រាន់និងត្រឹមត្រូវ។ អ្នកប្រើប្រាស់នឹងទទួលបានឈ្មោះសម្រាប់ប្រើប្រាស់ (Username) និងពាក្យសម្ងាត់ (Password) ដែលត្រូវបានផ្ញើទៅកាន់សារអេឡិចត្រូនិក (e-mail) របស់អ្នកប្រើប្រាស់នៅពេលព័ត៌មានដែលតម្រូវត្រូវបានបញ្ចូលពេញលេញនិងត្រឹមត្រូវ
- ជ្រើសរើសប្រព័ន្ធចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
- បំពេញព័ត៌មានក្នុងពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ តាមទម្រង់ឌីជីថល NR-76
- វិញ្ញាបនបត្របញ្ជាក់ឯកសារ និងភ្ជាប់តាមការតម្រូវក្នុងបញ្ជីឯកសារ (Checklist) ដែលមានបង្ហាញក្នុងពាក្យស្នើសុំបោះពុម្ពពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
- បង់កម្រៃសេវាលើពាក្យស្នើសុំ និងរង់ចាំការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។

**ខ- ការចុះបញ្ជីដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ**

ដើម្បីចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ អ្នកជាប់ពន្ធត្រូវអនុវត្តដូចខាងក្រោម៖

- ទាញយកពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ សម្រាប់អ្នកជាប់ពន្ធអនិវាសនជនជាទម្រង់ PDF ពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ <https://www.tax.gov.kh> ឬអាចមកយកពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញពីបញ្ជីរដ្ឋបាលសេវាចុះបញ្ជីរបស់អគ្គនាយកដ្ឋានពន្ធដារ
- បំពេញពាក្យស្នើសុំឱ្យបានត្រឹមត្រូវ រួចអ្នកជាប់ពន្ធអនិវាសនជនត្រូវបង់កម្រៃសេវាចុះបញ្ជី និងដាក់ពាក្យស្នើសុំនេះនៅបញ្ជីរដ្ឋបាលសេវាចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់ឯកសារឱ្យបានគ្រប់គ្រាន់និងត្រឹមត្រូវទៅតាមការកំណត់នៅក្នុងពាក្យស្នើសុំនេះ
- ទទួលបាននូវបង្កាន់ដៃបញ្ជាក់អំពីការទទួលពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ក្នុងករណីបានភ្ជាប់ឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ទៅតាមការកំណត់នៅក្នុងពាក្យស្នើសុំនេះ។



L202301120268TD2743

**៣- ឯកសារតម្រូវសម្រាប់ការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ**

ឯកសារតម្រូវសម្រាប់ការចុះបញ្ជីមានដូចខាងក្រោម៖

- ពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
- វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់អ្នកជាប់ពន្ធអនិវាសនជន
- ឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាពរបស់ម្ចាស់ឬអ្នកតំណាង (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន)
- រូបថតបច្ចុប្បន្នមិនលើសពីរយៈពេលបីខែ ដែលមានទំហំ ៣៥ x ៤៥មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌សចំនួន ០២សន្លឹក របស់នាយក ឬអ្នកតំណាង
- លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់អ្នកជាប់ពន្ធអនិវាសនជន ដែលចេញដោយ ឬបោះពុម្ពចេញពីប្រព័ន្ធធនាគាររបស់អ្នកជាប់ពន្ធអនិវាសនជន។

ឯកសារតម្រូវខាងលើនេះ អាចប្រើប្រាស់ជាភាសាបរទេស ដោយត្រូវមានរំលេចឬបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស។

**៤- កម្រៃសេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ**

- ក- ៤០០ ០០០ រៀល សម្រាប់ការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
- ខ- ២០០ ០០០ រៀល សម្រាប់ការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ៖
  - នាមករណ៍សហគ្រាស
  - អាសយដ្ឋាន
  - សមាសភាពអ្នកគ្រប់គ្រង។

**៥- រយៈពេលនៃការផ្តល់សេវាចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ឬការធ្វើបច្ចុប្បន្នភាពព័ត៌មាន**

អ្នកជាប់ពន្ធអនិវាសនជនអាចទទួលបានសេចក្តីសម្រេចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ឬការធ្វើបច្ចុប្បន្នភាពព័ត៌មានក្នុងរយៈពេលពី ៧ថ្ងៃ ទៅ ១០ថ្ងៃ នៃថ្ងៃធ្វើការ។

**៦- ឯកសារផ្លូវការនៃការបញ្ជាក់ពីការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ឬការធ្វើបច្ចុប្បន្នភាពព័ត៌មាន**

ឯកសារផ្លូវការនៃការបញ្ជាក់ពីការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ឬការធ្វើបច្ចុប្បន្នភាពព័ត៌មាន ដែលអត្តនាយកដ្ឋានពន្ធដារត្រូវផ្តល់ឱ្យអ្នកជាប់ពន្ធ មានដូចខាងក្រោម៖

- ក- វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
  - ខ- ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ
  - គ- លិខិតជូនដំណឹងស្តីពីការបំពេញកាតព្វកិច្ចសារពើពន្ធ។
- ចំពោះការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញតាមប្រព័ន្ធអេឡិចត្រូនិក ឯកសារផ្លូវការសម្រាប់ការចុះបញ្ជីនឹងត្រូវផ្តល់ជូនតាមប្រព័ន្ធអេឡិចត្រូនិកជាទម្រង់ឌីជីថល ( PDF )។

**៧- សិទ្ធិ និងអំណាចរបស់រដ្ឋបាលសារពើពន្ធចំពោះការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ**

រដ្ឋបាលសារពើពន្ធមានសិទ្ធិចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញជាឯកតោភាគី ក្នុងករណីដែលអ្នកជាប់ពន្ធពុំបានមកចុះបញ្ជី ឬមិនបានមកចុះបញ្ជីតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ ដោយផ្អែកលើព័ត៌មាននិងទិន្នន័យដែលរដ្ឋបាលសារពើពន្ធមាន។

**៨- ការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ**





L202301120268TD2743

អ្នកជាប់ពន្ធអនិវាសនជនដែលមានការផ្លាស់ប្តូរព័ត៌មានដូចមានចែងក្នុងចំណុច៤ នៃផ្នែក II នៃសេចក្តីណែនាំនេះ ត្រូវស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មាន ដោយត្រូវបំពេញព័ត៌មាន និងភ្ជាប់មកជាមួយនូវឯកសារចុងក្រោយនៃឯកសារបញ្ជាក់ការផ្លាស់ប្តូរព័ត៌មាននោះ ដូចមានកំណត់ក្នុងពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញទម្រង់ NR-76។

**III. កាតព្វកិច្ច ប្រកាសនិងបង់ប្រាក់អាករលើតម្លៃបន្ថែម និងរបាយការណ៍**

**១- ពេលផ្គត់ផ្គង់ដែលត្រូវគិតអាករលើតម្លៃបន្ថែម**

អាករលើតម្លៃបន្ថែមត្រូវដល់កំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់។ ពេលផ្គត់ផ្គង់ ត្រូវបានកំណត់ដូចតទៅ៖

- ក- ចំពោះអ្នកជាប់ពន្ធអនិវាសនជន ពេលផ្គត់ផ្គង់គឺជាពេលមុនគេក្នុងចំណោមពេលដែលវិក្កយបត្រត្រូវបានចេញ ឬពេលទំនិញឌីជីថលត្រូវបានប្រគល់ ឬសេវាឌីជីថលត្រូវបានបំពេញ ឬការទូទាត់ត្រូវបានទទួល។
- ខ- ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវគិតអាករជំនួសអ្នកផ្គត់ផ្គង់អនិវាសនជន ពេលផ្គត់ផ្គង់គឺជាពេលមុនគេក្នុងចំណោមពេលដែលទំនិញឌីជីថលត្រូវបានប្រគល់ ឬសេវាឌីជីថលត្រូវបានបំពេញ ឬការទូទាត់ ត្រូវដល់កំណត់ ឬបានទូទាត់។

**២- ការដាក់លិខិតប្រកាស និងការបង់អាករលើតម្លៃបន្ថែមប្រចាំខែ**

ក- អ្នកជាប់ពន្ធអនិវាសនជន ដែលបានផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីខាងក្រៅព្រះរាជាណាចក្រកម្ពុជា ដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូលអាករលើតម្លៃបន្ថែមតាមអត្រា ១០% ពីបុគ្គលនិវាសនដែលមិនបានចុះបញ្ជីតាមរបបស្វ័យប្រកាស និងត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែតាមទម្រង់ NR-VAT01 ព្រមទាំងបំពេញព័ត៌មានលម្អិតក្នុងឧបសម្ព័ន្ធ០១ និងបង់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។ ដោយឡែកសម្រាប់ការផ្គត់ផ្គង់ឱ្យអ្នកជាប់ពន្ធអនិវាសនដែលជាសហគ្រាសបានចុះបញ្ជីតាមរបបស្វ័យប្រកាស ដែលបានផ្តល់លេខអត្តសញ្ញាណកម្មសារពើពន្ធ ឈ្មោះសហគ្រាស និងលេខគណនីធនាគារ អ្នកជាប់ពន្ធអនិវាសនមិនត្រូវប្រមូលប្រាក់អាករលើតម្លៃបន្ថែមដើម្បីបង់ជូនអគ្គនាយកដ្ឋានពន្ធដារឡើយ ប៉ុន្តែត្រូវមានកាតព្វកិច្ចបំពេញព័ត៌មានលម្អិតក្នុងឧបសម្ព័ន្ធ០២ នៃលិខិតប្រកាសអាករលើតម្លៃបន្ថែមទម្រង់ NR-VAT01 ដើម្បីដាក់ជូនអគ្គនាយកដ្ឋានពន្ធដារ។ កាតព្វកិច្ចនៃការដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមប្រចាំខែត្រូវអនុវត្តយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់ ចំពោះការដាក់លិខិតប្រកាសដោយផ្ទាល់ ឬត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់ចំពោះការដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមតាមអនឡាញ (E-Filing and E-Payment)។

ខ- អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន ត្រូវប្រមូលអាករតាមវិធីគិតអាករជំនួស (Reverse Charge) តាមអត្រា ១០% ហើយត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមតាមទម្រង់ NR-VAT02 ព្រមទាំងបំពេញព័ត៌មានលម្អិតក្នុងឧបសម្ព័ន្ធ០១ និងឧបសម្ព័ន្ធ០២ នៃទម្រង់នេះ និងបង់ប្រាក់អាករលើតម្លៃបន្ថែមប្រចាំខែជូនអគ្គនាយកដ្ឋានពន្ធដារយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលទទួលការផ្គត់ផ្គង់ ចំពោះការដាក់លិខិតប្រកាសដោយផ្ទាល់ ឬត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ពីខែដែលទទួលការផ្គត់ផ្គង់ ចំពោះការដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមតាមអនឡាញ (E-Filing and E-Payment)។

គ- ចំពោះប្រតិបត្តិការអាជីវកម្ម ទៅអាជីវកម្ម (B2B) អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានដាក់លិខិតប្រកាសពន្ធប្រចាំខែរួចហើយ អ្នកជាប់ពន្ធនោះអាចធ្វើការកែតម្រូវទឹកប្រាក់អតប្រឡើងវិញបាន ដោយប្រើប្រាស់



L202301120268TD2743

លិខិតឥណទាន (Credit Note) ដែលចេញដោយអ្នកជាប់ពន្ធអនិវាសនជន ដើម្បីធ្វើការកែតម្រូវ។ ជាមួយគ្នានេះ ឥណទានអតិថិជនដែលកើតឡើងដោយសារការកែតម្រូវនេះ ត្រូវបានអនុញ្ញាតឱ្យកាត់កងតែជាមួយអាករលើ តម្លៃបន្ថែម (វិធីគិតអាករជំនួស) តែប៉ុណ្ណោះ។

យ-អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលជាអ្នកជាប់ពន្ធតូច ត្រូវបានអនុគ្រោះពីកាតព្វកិច្ចអាករលើតម្លៃបន្ថែម តាមយន្តការគិតអាករជំនួស ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

**IV. ការចេញវិក្កយបត្រ**

អ្នកជាប់ពន្ធអនិវាសនជន ដែលបានផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ពីខាងក្រៅព្រះរាជាណាចក្រកម្ពុជា ដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមាន កាតព្វកិច្ច៖

**១- ចេញវិក្កយបត្រជូនបុគ្គលនិវាសនជនមិនបានចុះបញ្ជីតាមរបបស្វ័យប្រកាស ដោយមាន**

- ឈ្មោះសហគ្រាស និងលេខអត្តសញ្ញាណកម្មចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
- លេខវិក្កយបត្រ
- កាលបរិច្ឆេទចេញវិក្កយបត្រ
- អាសយដ្ឋាន៖ កម្ពុជា និង សារអេឡិចត្រូនិក (e-mail) របស់អតិថិជន
- បញ្ជីរាយមុខទំនិញ ឬសេវា
- ឯកតា
- តម្លៃឯកតា
- តម្លៃសរុប

**២- ចេញវិក្កយបត្រជូនអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយមាន**

- ឈ្មោះសហគ្រាស និងលេខអត្តសញ្ញាណកម្មចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
- លេខវិក្កយបត្រ
- កាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះសហគ្រាស និងលេខអត្តសញ្ញាណកម្មសារពើពន្ធ របស់អតិថិជន
- អាសយដ្ឋាន៖ កម្ពុជា និង សារអេឡិចត្រូនិក (e-mail) របស់អតិថិជន
- បញ្ជីរាយមុខទំនិញ ឬសេវា
- ឯកតា
- តម្លៃឯកតា
- តម្លៃសរុប

**V. អត្រាប្តូរប្រាក់សម្រាប់គណនាប្រាក់អាករលើតម្លៃបន្ថែម**

១- អ្នកជាប់ពន្ធអនិវាសនជនត្រូវរៀបចំលិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមជាប្រាក់រៀល។ ក្នុងករណី ទទួលបាននូវការទូទាត់ពីការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកជាប្រិយប័ណ្ណផ្សេង ក្រៅពីប្រាក់រៀល អ្នកជាប់ពន្ធអនិវាសនជនត្រូវបំពេញលិខិតប្រកាសអាករលើតម្លៃបន្ថែម ព្រមទាំងតារាង ឧបសម្ព័ន្ធនីមួយៗ ជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរប្រាក់ដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃធ្វើការចុងក្រោយនៃខែ ដែលបានផ្គត់ផ្គង់នោះ តាមរយៈគេហទំព័រ [https://www.nbc.org.kh/english/economic\\_research/exchange\\_rate.php](https://www.nbc.org.kh/english/economic_research/exchange_rate.php)។



L202301120268TD2743

២- អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលត្រូវប្រមូលអាករតាមវិធីគិតអាករជំនួស (Reverse Charge) ត្រូវរៀបចំលិខិតប្រកាសនិងបង់ប្រាក់អាករលើតម្លៃបន្ថែមជាប្រាក់រៀល ដោយអនុលោមតាមប្រកាសលេខ ៨២៤ សហវ.ប្រក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**VI. មធ្យោបាយទូទាត់ប្រាក់អាករលើតម្លៃបន្ថែម**

ការបង់ប្រាក់អាករលើតម្លៃបន្ថែមត្រូវធ្វើឡើងតាមរយៈធនាគារដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ហើយរាល់ចំណាយផ្សេងៗដែលកើតឡើងនៅពេលទូទាត់បង់ប្រាក់អាករលើតម្លៃបន្ថែមទាំងអស់ គឺជាបន្ទុករបស់អ្នកជាប់ពន្ធអនិវាសនជន។ អ្នកជាប់ពន្ធអនិវាសនជន អាចបង់ប្រាក់អាករលើតម្លៃបន្ថែមតាមរយៈមធ្យោបាយ ដូចខាងក្រោម៖

- ១- ទូទាត់បង់ប្រាក់អាករលើតម្លៃបន្ថែមនៅធនាគារក្នុងស្រុក ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារដោយផ្ទាល់ជាសាច់ប្រាក់ ឬតាមអនឡាញ (E-Payment) សម្រាប់ការទូទាត់ក្នុងប្រទេស។ ការទូទាត់តាមមធ្យោបាយនេះ អ្នកជាប់ពន្ធអាចប្រើប្រាស់អ្នកតំណាង ឬភ្នាក់ងារសេវាកម្មពន្ធដារណាមួយដើម្បីរៀបចំទូទាត់បង់ប្រាក់ជំនួសជូនអគ្គនាយកដ្ឋានពន្ធដារ។
- ២- ប្រើប្រាស់ប័ណ្ណឥណទាន ឬឥណពន្ធ (Credit Card or Debit Card) ។
- ៣- ផ្ទេរប្រាក់ពីគណនីក្រៅប្រទេសមកគណនីរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចមានព័ត៌មានគណនីធនាគារលម្អិតរបស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងតារាងភ្ជាប់មកជាមួយ។

ការទូទាត់ប្រាក់អាករលើតម្លៃបន្ថែមរបស់អ្នកជាប់ពន្ធអនិវាសនជនចូលគណនីធនាគារ របស់អគ្គនាយកដ្ឋានពន្ធដារ តាមមធ្យោបាយទី២ និងទី៣ ខាងលើ អាចមានការចំណាយពេលវេលាក្នុងការទូទាត់ ដែលចាំបាច់ត្រូវទូទាត់ជាមុនយ៉ាងតិចមួយសប្តាហ៍ ចៀសវាងការយឺតយ៉ាវដែលនាំឱ្យមានទោសទណ្ឌ។ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារអនុញ្ញាតពន្យារពេលបង់សាច់ប្រាក់ចូលក្នុងគណនីរបស់អគ្គនាយកដ្ឋានពន្ធដាររួចរាល់ យ៉ាងយឺតបំផុតក្នុងរយៈពេល ៣ថ្ងៃ ក្រោយថ្ងៃផុតកំណត់ដាក់លិខិតប្រកាសនិងបង់ប្រាក់អាករលើតម្លៃបន្ថែម សម្រាប់អ្នកជាប់ពន្ធអនិវាសនជន។

**VII. ទោសទណ្ឌ**

បុគ្គលជាប់អាករដូចមានចែងក្នុងប្រការ៣ នៃប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាននិងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនបានចុះបញ្ជីឬមិនបានធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ ត្រូវទទួលរងទោសទណ្ឌដូចមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

**VIII. នីតិវិធីនៃការគ្រប់គ្រងនិងត្រួតពិនិត្យ**

**១- ការគ្រប់គ្រង និងត្រួតពិនិត្យ**

- ក- អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
- ខ- អ្នកជាប់ពន្ធអនិវាសនជន នឹងត្រូវបានផ្ទៀងផ្ទាត់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមតាមរយៈការផ្គត់ផ្គង់ (Cross Check) ។

**២- បណ្តឹងតវ៉ារបស់អ្នកជាប់ពន្ធអនិវាសនជន**

អ្នកជាប់ពន្ធអនិវាសនជនមិនយល់ព្រមនឹងការសម្រេចរបស់រដ្ឋបាលសារពើពន្ធ អាចដាក់ពាក្យបណ្តឹងតវ៉ាមកកាន់អគ្គនាយកដ្ឋានពន្ធដារ។





L202301120268TD2743

**៣- ការបញ្ឈប់អាជីវកម្ម**

ក្នុងករណីបុគ្គលជាប់អាករជាអ្នកជាប់ពន្ធអនិវាសនជន មានបំណងបញ្ឈប់ការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក មកព្រះរាជាណាចក្រកម្ពុជា ត្រូវទូទាត់ឱ្យអស់នូវប្រាក់អាករលើតម្លៃបន្ថែមដែលពុំទាន់បានបង់ មុនស្នើសុំលុបការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ និងត្រូវធ្វើលិខិតស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីបានបញ្ឈប់ជាស្ថាពរ ចំពោះការផ្គត់ផ្គង់មកក្នុងព្រះរាជាណាចក្រកម្ពុជា។

**៤- ប្រសិទ្ធភាពអនុវត្ត**

ខ្លឹមសារនៃសេចក្តីណែនាំនេះ មានប្រសិទ្ធភាពអនុវត្តក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ពីថ្ងៃចុះហត្ថលេខាតទៅ។  
សេចក្តីណែនាំលេខ ២០៥២២ អពជ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះ ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវចាត់ទុកជានិករណ៍ ចាប់ពីពេលសេចក្តីណែនាំថ្មីនេះចូលជាធរមាន។  
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា គ្រប់អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកក្នុងព្រះរាជា ណាចក្រកម្ពុជា និងអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលទទួលបានការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន នឹងយកចិត្តទុកដាក់ចូលរួមអនុវត្តតាមខ្លឹម សារនៃសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព។

**រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**  
**ប្រតិភូរាជរដ្ឋាភិបាល**



**ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ**

**គង់ វិបុល**